

តើខ្ញុំគួរលើកឡើងអំពីការក្លាយជាសមាជិក Herbalife Nutrition ឬទេ?

តើខ្ញុំអាចចូលរួមយ៉ាងដូចម្តេច?

ក្នុងនាមជាសមាជិក Herbalife Nutrition ម្នាក់ អ្នកអាច៖

- ទិញផលិតផល Herbalife Nutrition ក្នុងអត្រាបញ្ចុះតម្លៃសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងក្រុមគ្រួសារទាំងមូល។
- ចូលរួមក្នុងឱកាសអាជីវកម្មតាមរយៈការលក់ផលិតផល Herbalife Nutrition ដើម្បីទទួលបានចំណូលលក់រាយ។
- ចូលរួមក្នុងឱកាសអាជីវកម្មតាមរយៈការជ្រើសរើសអ្នកដទៃដែលចង់ប្រើប្រាស់ ឬលក់ផលិតផល Herbalife Nutrition ។


សមាជិកភាគច្រើនចូលរួមដើម្បីទទួលបានការបញ្ចុះតម្លៃលើការទិញផលិតផល Herbalife Nutrition តែប៉ុណ្ណោះ ហើយពួកគេមិនចូលរួមក្នុងអាជីវកម្មទេ។ ជាលទ្ធផល ក្នុងឆ្នាំ 2021 សមាជិកទាំងនោះមិនទទួលបានប្រាក់កម្រៃពីក្រុមហ៊ុន Herbalife Nutrition ទេ។

តើខ្ញុំត្រូវដឹងអ្វីខ្លះអំពីឱកាសអាជីវកម្មនេះ?

- គ្មានការតម្រូវអោយទិញអ្វីក្រៅពីកញ្ចប់សមាជិកភាពដំបូងនោះទេ ដែលត្រូវបានស្គាល់ថាជា កញ្ចប់សមាជិក Herbalife Nutrition (HMP) - (USD 39.09)
- សមាជិករីករាយនឹងការកំណត់កាលវិភាគរបស់ពួកគេដោយខ្លួនឯង និងការជ្រើសរើសរបៀប និងពេលវេលាធ្វើកិច្ចការរបស់ខ្លួន។
- មនុស្សភាគច្រើនចាប់ផ្តើមអាជីវកម្ម Herbalife Nutrition របស់ពួកគេក្រៅម៉ោង និងលក់ផលិតផលទៅអ្នកដែលពួកគេស្គាល់ ឬជួប ជាវិធីរកប្រាក់ចំណូលបន្ថែមបន្តិចបន្តួច។
- គ្មានការធានាថា អ្នកនឹងទទួលបានប្រាក់ចំណូលនោះទេ។ ដូចគ្នាទៅនឹងអ្នកធ្វើអាជីវកម្មដទៃទៀតដែរ សមាជិកខ្លះនឹងទទួលបានជោគជ័យខ្ពស់ ណៈដែលអ្នកខ្លះទៀតមិនជោគជ័យ។
- ការកសាងអាជីវកម្ម Herbalife Nutrition ដោយជោគជ័យត្រូវការជំនាញ ការខិតខំប្រឹងប្រែង និងពេលវេលា។

តើខ្ញុំរកចំណូលបានដោយរបៀបណា?

អ្នកអាចរកបានចំណូលតាមរយៈការលក់ផលិតផល Herbalife Nutrition ដែលអ្នកទិញក្នុងអត្រាបញ្ចុះតម្លៃ។ ការបញ្ចុះតម្លៃដែលអ្នកទទួលបានដំបូងគឺប្រមាណ 25%។ អ្នកលក់បានកាន់តែច្រើន អ្នកទទួលបានការបញ្ចុះតម្លៃកាន់តែខ្ពស់ គឺរហូតដល់អតិបរមាប្រមាណ 50%។ ជាទាហរណ៍ ការបញ្ចុះតម្លៃដំបូងសម្រាប់ Formula 1 ដែលជាផលិតផលលក់ដាច់បំផុតរបស់ Herbalife Nutrition ត្រូវបានបង្ហាញនៅខាងស្តាំនេះ៖



តម្លៃលក់រាយដែលបានកំណត់	USD 39.09
តម្លៃសមាជិក	USD 30.34
<i>(ជាមួយនឹងការបញ្ចុះតម្លៃកម្រិតដំបូង មិនទាន់បូកបញ្ចូលថ្លៃដឹកជញ្ជូន)</i>	
ប្រាក់ចំណេញសក្តានុពល	USD 8.75

- ប្រសិនបើអ្នកបិតក្នុងកម្រិតបញ្ចុះតម្លៃដំបូង ហើយលក់ផលិតផលនេះបាន 10 កំប៉ុង ក្នុងតម្លៃលក់រាយដែលបានកំណត់ ដោយមិនទាន់គិតពីថ្លៃដឹកជញ្ជូន និងពន្ធ អ្នកអាចរកបាន USD 87.50 មុនផាត់ទាត់ចំណាយ។
- អ្នកក៏អាចរកចំណូលបានពីការលក់របស់មនុស្សដែលអ្នកបានឧបត្ថម្ភផងដែរ។
- អ្នកមិនអាចរកចំណូលបានដោយគ្រាន់តែជ្រើសរើស ឬឧបត្ថម្ភរណាម្នាក់នោះទេ។

បន្ថែមទៅលើប្រាក់ចំណូលលក់រាយ តើខ្ញុំអាចរកបានប៉ុន្មានពីការលក់របស់សមាជិកដែលខ្ញុំឧបត្ថម្ភ?

នៅក្នុងឆ្នាំ 2021 មានសមាជិក 5,477 នាក់ ដែលបានក្លាយជាសមាជិករយៈពេលយ៉ាងហោច 1 (មួយ) ឆ្នាំពេញ។ បន្ថែមលើចំណូលលក់រាយ មានសមាជិកចំនួន 21% ឬស្មើនឹង 1,171 នាក់ រកបានកម្រៃជើងសារ ឬប្រាក់ឧបត្ថម្ភពីការលក់របស់សមាជិកដែលពួកគេបានឧបត្ថម្ភ។ នេះជាអ្វីដែលពួកគេរកបាន មុនផាត់ទាត់ចំណាយ៖

សមាជិក 1 ឆ្នាំឡើងទៅ (1,171 នាក់)
50% (ប្រមាណ 586 នាក់) រកចំណូលបានច្រើនជាង USD 378
10% (ប្រមាណ 118 នាក់) កំពូលៗ រកចំណូលបានច្រើនជាង USD 6,439

ចុះបើវាមិនសមប្រកបសម្រាប់ខ្ញុំ?

- អ្នកអាចរំសាយសមាជិកភាពរបស់អ្នកនៅពេលណាក៏បាន។ ប្រសិនបើអ្នកបិតក្នុងរយៈពេល 90 ថ្ងៃដំបូង អ្នកអាចរំសាយ និងទទួលបានការប្រគល់ប្រាក់ជូនវិញពេញលេញលើកញ្ចប់សមាជិក Herbalife Nutrition របស់អ្នក។
- ប្រសិនបើអ្នករំសាយសមាជិកភាពរបស់អ្នក អ្នកអាចប្រគល់ផលិតផលដែលមិនទាន់បានបើក ដែលអ្នកបានទិញក្នុងរយៈពេលមួយឆ្នាំចុងក្រោយមកក្រុមហ៊ុនវិញ ដើម្បីទទួលបានការប្រគល់ប្រាក់ជូនវិញពេញលេញ។ យើងនឹងចេញថ្លៃចំណាយក្នុងការដឹកជញ្ជូនទៀតផង។

សូមទាក់ទងតាមរយៈលេខទូរស័ព្ទ (855) 23-999-268 សម្រាប់ព័ត៌មានបន្ថែម។

របាយការណ៍ស្តីអំពីសំណងដល់មជ្ឈមណ្ឌល 2021 សម្រាប់ប្រទេសកម្ពុជា

